

គោលការណ៍ណែនាំស្តីពី សុខភាព និងសុវត្ថិភាព របស់ IWG



ការគាំទ្រដល់អាជីវកម្មរបស់អ្នកតំបន់ និងសម្រាប់អនាគតកាន់តែឆ្លាតវៃ

នៅ IWG យើងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកាត់បន្ថយការរំខាន ឱ្យដល់កម្រិតទាបបំផុត ដើម្បីឱ្យអ្នកអាចបន្តគ្រប់គ្រងអាជីវកម្ម របស់អ្នកបាន អំឡុងគ្រាលំបាកទាំងនេះ។ យើងបានបង្កើតឯកសារ នេះ ដើម្បីពន្យល់អំពីវិធានការ ដែលយើងកំពុងអនុវត្ត ដើម្បី ឆ្លើយតបទៅនឹងវិបត្តិបច្ចុប្បន្ន។



ការធានាថាអ្នកអាច ត្រឡប់មកធ្វើការវិញបានយ៉ាង ឆាប់រហ័ស

ភាពបត់បែនក្នុងការរៀបចំបានរហ័ស តាមរយៈដំណោះស្រាយកន្លែងធ្វើការ ប្រកបដោយភាពបត់បែន ដែលរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អ្នក។



ការផ្តល់បរិយាកាសធ្វើការ ដែលមានសុវត្ថិភាព

ការគាំទ្រ ដើម្បីឱ្យទទួលបានវិធីធ្វើការ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព និង វិភាគជាដាច់ខាត។



ការជួយអ្នកឱ្យសម្របខ្លួន ទៅនឹងអនាគតថ្មី

សមត្ថភាពក្នុងការកាត់បន្ថយហានិភ័យ ដោយផ្តល់លទ្ធភាពឱ្យធ្វើការពីចម្ងាយនៅ ទីតាំងសកល។

ការធានាថាអ្នកអាច ត្រឡប់មកធ្វើការវិញបានយ៉ាងឆាប់រហ័ស

យើងនៅទីនេះ ដើម្បីជួយឱ្យអ្នកអាចត្រឡប់មកធ្វើការវិញបានយ៉ាងឆាប់រហ័ស និងស័ក្តិសមនឹងតម្លៃបំផុត។ បង្កើតដំណោះស្រាយកន្លែងធ្វើការ ដែលរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នក សម្រាប់ថ្ងៃនេះ ដែលអ្នកអាចផ្លាស់ប្តូរនៅពេលដែលស្ថានភាពប្រែក្លាយជាច្បាស់លាស់ជាងមុន។



កន្លែងធ្វើការដែលឆ្លើយតបតាមតម្រូវការ

ប្រសិនបើការិយាល័យរបស់អ្នកមានការដាក់កំហិតសិទ្ធិចូលប្រើ ឬអ្នកត្រូវការរៀបចំដើម្បីទទួលកម្លាំងពលកម្មពីចម្ងាយ យើងអាចផ្តល់ការិយាល័យដែលអ្នកត្រូវការនៅពេល និងនៅកន្លែងដែលអ្នកត្រូវការ។

- ជម្នះលើការពន្យារពេលសាងសង់
- អាចចូលប្រើបានភ្លាមៗនៅគ្រប់កន្លែងដែលអ្នកត្រូវការ
- អាចប្រើប្រាស់បានភ្លាមៗ និងបំពាក់គ្រឿងសង្ហារឹមពេញលេញជាមួយ WiFi លំដាប់អាជីវកម្ម
- រយៈពេលខ្លី ឬវែង
- ការិយាល័យ និងបន្ទប់ប្រជុំដែលមានគ្រប់ទំហំ



មានភាពបត់បែនបំផុត

ដោយសារតែអនាគតមានភាពមិនច្បាស់លាស់ យើងអាចផ្តល់ការិយាល័យដែលអ្នកត្រូវការនៅថ្ងៃនេះ ដោយគ្មានហានិភ័យ ឬការប្តេជ្ញាចិត្ត ដើម្បីឱ្យអ្នកអាចសម្របខ្លួនទៅតាមការផ្លាស់ប្តូរនៃតម្រូវការរបស់អ្នក។

- អាចជួលបានគ្រប់រយៈពេល ចាប់ពីជួលមួយមួយខែ រហូតដល់ច្រើនឆ្នាំ
- គ្មានការចំណាយលើការកែលម្អ ឬការបង់ប្រាក់ជាមុន
- ចាប់ពីការិយាល័យឯកជនមួយ រហូតដល់មួយជាន់ទាំងមូល សម្រាប់មនុស្សម្នាក់ ឬក្រុមការងាររបស់អ្នកទាំងអស់គ្នា
- ពង្រីកទំហំការិយាល័យ ឬប្តូរទៅទីតាំងផ្សេងទៀត
- បន្ថយទំហំការិយាល័យ នៅពេលបន្តកុងត្រាថ្មី
- ចាប់ផ្តើមធ្វើការឥឡូវនេះ ហើយបង់ប្រាក់នៅពេលក្រោយ



ការិយាល័យនៅផ្ទះលក្ខណៈអាជីព

ផ្តល់ជំនួយប្រកបដោយវិជ្ជាជីវៈសម្រាប់ក្រុមការងាររបស់អ្នក ដែលធ្វើការពីផ្ទះតាមរយៈសេវាកម្មនិម្មិតផ្សេងៗ ដែលមានផ្តល់ជូនតាមខែ។

- អាសយដ្ឋានអាជីវកម្ម សម្រាប់ការបញ្ជូនសំបុត្រ
- លេខទូរសព្ទ ក្នុងស្រុក ដែលមានការទទួលទូរសព្ទ
- ប្រើប្រាស់កន្លែងធ្វើការក្នុងស្រុក រាល់ពេលដែលត្រូវការ
- រៀបចំកុងឡង់រយៈពេល 24 ម៉ោង

ការផ្តល់បរិយាកាសធ្វើការ ដែលមានសុវត្ថិភាព


យើងបានអនុវត្តតាមវិធានការខាងក្រោម ដោយផ្អែកលើគោលការណ៍ណែនាំសម្រាប់កន្លែងធ្វើការផ្នែកសុវត្ថិភាព និងសុខភាពរបស់ WHO។ យើងអាចផ្តល់បរិយាកាសធ្វើការដែលមានសុវត្ថិភាព ដែលបំពេញតាមលក្ខខណ្ឌតម្រូវនៅថ្ងៃនេះ និងគាំទ្រដល់វិធីធ្វើការប្រកបដោយនិរន្តរភាព និងវិភាគជាមុននាពេលអនាគត នៅបណ្តាញទីតាំងទូទាំង 3,500 កន្លែងរបស់យើង។

ការរក្សាគម្លាតពីគ្នា


យើងបានអនុវត្តតាមគោលការណ៍នៃការរក្សាគម្លាតពីគ្នា និងបានអនុវត្តគោលការណ៍ទាំងនោះនៅកន្លែងធ្វើការ។ ដើម្បីធានាឱ្យមានការរក្សាគម្លាតសុវត្ថិភាពនៅក្នុងអគាររបស់យើង យើងបានផ្តល់ជូនព័ត៌មាន និងសញ្ញាច្បាស់លាស់ ដែលបង្ហាញអំពីការប្រើប្រាស់កន្លែងរាល់ ការិយាល័យឯកជន និងបន្ទប់ប្រជុំ។

អនាម័យកាន់តែប្រសើរជាងមុន


យើងកំពុងអនុវត្តតាមស្តង់ដារអនាម័យកម្រិតខ្ពស់បំផុត ដោយសម្អាតចំណុចដែលមានការប៉ះពាល់ញឹកញាប់ ផ្ទៃខាងក្រៅ និងកន្លែងធ្វើការ ដើម្បីបំពេញតាមបទបញ្ជាសុខភាព និងសុវត្ថិភាពពិភពលោក។



ការិយាល័យឯកជនត្រូវបានកំណត់រចនាសម្ព័ន្ធឡើងវិញ ដោយរៀបចំតុធ្វើការតិចជាងមុន និងមានកន្លែងទំនេរ ដើម្បីឱ្យអាចធ្វើចលនាបានប្រកបដោយសុវត្ថិភាព។



បន្ទប់ប្រជុំមានរៀបចំកន្លែងអង្គុយឆ្លាស់គ្នា ដើម្បីឱ្យមានកន្លែងច្រើនជាងមុន និងវិធានសម្រាប់ការដើរចេញចូលតាមទ្រនិចនាឡិកានៅជុំវិញបន្ទប់។



យើងក៏កំពុងតែលើកទឹកចិត្តឱ្យរក្សាគម្លាតពីគ្នានៅកន្លែងរាល់ផងដែរ។

ការរៀបចំកន្លែងធ្វើការរបស់យើង

ដើម្បីសុវត្ថិភាពរបស់បុគ្គលិក និងអតិថិជនរបស់យើង យើងកំពុងប្រើប្រាស់ស្តីគីរ និងស្ថិតិបិទជាប់តដ្ឋ ដើម្បីរំលឹកដល់ភ្ញៀវអំពីគោលការណ៍ណែនាំស្តីពី កន្លែងអង្គុយដែលទុកចន្លោះ និងការរក្សាគម្លាតពីគ្នា។




សញ្ញាបង្ហាញប្រាប់ឱ្យរង់ចាំ

យើងបានដាក់សញ្ញាបង្ហាញ ដើម្បីណែនាំអំពីការ រក្សាគម្លាត នៅពេលរង់ចាំនៅកន្លែងនានាដូចជា កន្លែងទទួលភ្ញៀវ ផ្ទះបាយ ឬកន្លែងអង្គុយរង់ចាំ ជាដើម។



សញ្ញាបង្ហាញផ្លូវ

យើងបានដាក់សញ្ញាបង្ហាញផ្លូវ ដើម្បីបង្កើតផ្លូវ ដើរ ដែលនាំអ្នកប្រើប្រាស់ឱ្យធ្វើដំណើរនៅក្នុង អគាររបស់យើងបាន ដោយមិនមានការប៉ះពាល់គ្នា ដោយចៃដន្យឡើយ។



សញ្ញាបង្ហាញប្រាប់ឱ្យរក្សាគម្លាត

យើងបានដាក់សញ្ញាបង្ហាញប្រាប់ឱ្យរក្សាគម្លាត នៅក្នុងជណ្តើរយន្តរបស់យើង ដើម្បីបង្ហាញពីកន្លែង ដែលអ្នកប្រើប្រាស់គួរឈរ។



ការរៀបចំកន្លែងអង្គុយដោយទុកចន្លោះ

យើងបានអនុវត្តនូវការរៀបចំកន្លែងអង្គុយដោយ ទុកចន្លោះ ដើម្បីណែនាំឱ្យអំពីការរក្សាគម្លាតពីគ្នា នៅក្នុងការិយាល័យ បន្ទប់ប្រជុំ និងកន្លែងប្រើប្រាស់ រួមគ្នា។



ការរក្សាអនាម័យ

យើងបានផ្តល់ជូនសម្ភារសម្រាប់ការរក្សាអនាម័យ ដែលមានរៀបចំរួចជាស្រេចដូចជា ទឹកលាងដៃសម្លាប់ មេរោគដែលផ្សំឡើងពីអាកុល និងក្រដាសអនាម័យ សើម នៅទូទាំងមជ្ឈមណ្ឌលរបស់យើង។



ម៉ាស់

នៅកន្លែងដែលចាំបាច់ បុគ្គលិក និងអតិថិជនរបស់យើងនឹងត្រូវបានតម្រូវឱ្យ ពាក់ម៉ាស់។

ការគាំទ្រដល់ការធ្វើការប្រកបដោយសុវត្ថិភាពជាងមុន

យើងបានបង្កើតគោលការណ៍ណែនាំស្តីពីសុវត្ថិភាព និងសុខភាពសម្រាប់កន្លែងធ្វើការរបស់យើង ដោយអាចមើលឃើញយ៉ាងច្បាស់នៅទីតាំងសំខាន់ៗនៅក្នុងមជ្ឈមណ្ឌលរបស់យើង។

សូមរក្សាគម្លាតរបស់អ្នក
ធ្វើការប្រកបដោយសុវត្ថិភាព និងអនុវត្តតាមការកាតព្វកិច្ចសុវត្ថិភាព

2 ម៉ែត្រ
6.5 ហ្វីត

ដើម្បីការពារសុវត្ថិភាពរបស់អ្នក និងដើម្បីការពារសុខភាពរបស់អ្នកដទៃ COVID-19 យើងសូមរក្សាគម្លាត 2 ម៉ែត្រ / 6.5 ហ្វីតជាមួយអ្នកដទៃ។

សូមអនុវត្តចំពោះការគាំទ្ររបស់អ្នក។

ជួយបញ្ឈប់ការឆ្លងរាលដាលនៃ COVID-19
អនិច្ចកាលមួយរបស់យើងសុខភាព និងសុខុមាលភាពរបស់អ្នកដទៃបុគ្គលិក និងភ្ញៀវ។

សូមរក្សាគម្លាតជាមួយអ្នកដទៃដែលជំងឺ COVID-19 ឬស្ថានភាពដែលសង្កេតឃើញមានសញ្ញាស្វ័យប្រវត្តិស្រដៀងគ្នា។

សូមអនុវត្តចំពោះការគាំទ្ររបស់អ្នក។

COVID-19 (ជំងឺស្រូវណា)

សុខភាព និងសុខុមាលភាពរបស់បុគ្គលិកអតិថិជន និងភ្ញៀវរបស់យើងគឺជាអាទិភាពរបស់យើង។

ដើម្បីការពារសុវត្ថិភាពរបស់អ្នក និងដើម្បីការពារសុខភាពរបស់អ្នកដទៃ យើងសូមរក្សាគម្លាត 2 ម៉ែត្រ / 6.5 ហ្វីតជាមួយអ្នកដទៃ។

សូមអនុវត្តចំពោះការគាំទ្ររបស់អ្នក។

កិច្ចប្រជុំដែលមានសុវត្ថិភាព និងស្ថិតិព្រោះសុខភាព
អនិច្ចកាលមួយរបស់យើងសុខភាព និងសុខុមាលភាពរបស់អ្នកដទៃបុគ្គលិក និងភ្ញៀវ។

សូមអនុវត្តចំពោះការគាំទ្ររបស់អ្នក។



ការជួយអ្នកឱ្យសម្របខ្លួន ទៅនឹងអនាគតថ្មី

កម្លាំងពលកម្មដែលត្រូវបានបែងចែកនឹងក្លាយជាជ័យជម្នះ
ស្របពេលដែលអាជីវកម្មកាត់បន្ថយហានិភ័យ និងទាញយកអត្ថប្រយោជន៍
ពីការធ្វើការពីចម្ងាយ។ ផ្លាស់ប្តូរ និងបែងចែកកម្លាំងពលកម្ម
របស់អ្នក ដោយប្រើបណ្តុំនៃដំណោះស្រាយកន្លែងធ្វើការរបស់យើង។

ការបន្ថែមក្រុមការងាររបស់អ្នក

អ្នកអាចនឹងត្រូវការការិយាល័យធំជាងមុន សម្រាប់
បុគ្គលិករបស់អ្នក ដោយបន្តការរក្សាគម្លាតពីគ្នា។

- ប្រើការិយាល័យរយៈពេលខ្លីនៅទីតាំងនៅជិតណាមួយ
ឬបង្កើតមណ្ឌលក្នុងតំបន់ សម្រាប់ការប្រើប្រាស់ផ្សេងៗ
គ្នា
- ប្រើការិយាល័យធំជាងមុននៅក្នុងមជ្ឈមណ្ឌលតែមួយ
ឬនៅក្នុងទីតាំងផ្សេងទៀត
- ជ្រើសរើសពីជម្រើសជាច្រើននៃ
ប្លង់ការិយាល័យ

ការផ្តល់លទ្ធភាពឱ្យធ្វើការពីចម្ងាយប្រកបដោយ វិជ្ជាជីវៈ

ផ្តល់សិទ្ធិចូលប្រើដល់បណ្តាញកន្លែងធ្វើការ
ប្រកបដោយវិជ្ជាជីវៈរបស់យើង ដើម្បីអាច
មានលទ្ធភាពធ្វើការពីចម្ងាយនៅទីតាំងសកល។

- ផ្តល់លទ្ធភាពឱ្យអតិថិជនអាចធ្វើការកាន់តែនៅជិតផ្ទះ
និងបន្តសម្រេចកិច្ចការបានច្រើន
- បណ្តាញទីតាំងនៅក្នុងតំបន់ប្រជុំជន និងជាយក្រុង
- គម្រោងសមាជិកភាពដែលអនុញ្ញាតឱ្យប្រើប្រាស់
សេវាកម្មបង់ប្រាក់តាមការប្រើប្រាស់
- ដំណោះស្រាយរយៈពេលខ្លី ឬកម្មវិធីសាជីវកម្ម
រយៈពេលវែង

ការផ្តល់លទ្ធភាពឱ្យធ្វើការនៅផ្ទះប្រកបដោយ វិជ្ជាជីវៈ

បង្កើតកម្មវិធីរឹងមាំមួយ ដែលមានសេវាកម្ម
ប្រកបដោយវិជ្ជាជីវៈផ្សេងៗ សម្រាប់ជួយដល់បុគ្គលិក
ធ្វើការនៅផ្ទះរបស់អ្នក។

- អាសយដ្ឋានអាជីវកម្ម សម្រាប់ការបញ្ជូនសំបុត្រ
- លេខទូរសព្ទ ក្នុងស្រុក ដែលមានការទទួលទូរសព្ទ
- ប្រើប្រាស់កន្លែងធ្វើការក្នុងស្រុក រាល់ពេលដែលត្រូវការ





ជំនួយពីក្រុមការងារដ៏អស្ចារ្យរបស់យើង ដែលមានគ្នា 15,000 នាក់


ក្រុមការងារសកលរបស់យើងដែលលះបង់ដើម្បីការងាររួមមាន
ជាអាទិ៍ អ្នកសម្អាតជាប់កុងត្រា អ្នកគ្រប់គ្រងសហគមន៍
អ្នកគ្រប់គ្រងផ្នែកថែទាំ អ្នកសម្របសម្រួលផ្នែកជំនួយការខាង
គណនី អ្នកទទួលភ្ញៀវប្រកបដោយវិជ្ជាជីវៈ
វិស្វករផ្នែកព័ត៌មានវិទ្យា និងក្រុមការងារជាច្រើនទៀតនៅទីនេះដើម្បី
ធានាថា អ្នកធ្វើការប្រកបដោយភាពរីករាយ។



International Workplace Group

សូមទាក់ទងមក ដើម្បីឱ្យយើងខ្ញុំអាចជួយបាន

អ្នកផ្តល់ប្រឹក្សាដែលពេញដោយបទពិសោធន៍របស់យើងនៅទីនេះ 24/7 ដើម្បីជួយអ្នក
ឱ្យត្រឡប់មកធ្វើការវិញបានយ៉ាងឆាប់រហ័សឱ្យស័ក្តិសមនឹងតម្លៃ និងសម្រេចកិច្ចការបានច្រើន។



អាហ្វ្រិក	+27 21 300 4350
APAC	+91 22 6786 9165
អឺរ៉ុប	+492 113 8789809
LATAM	+52 55 9171 1111
NAM	+1 888-673-7850
UK	0800 756 2911

iwgplc.com